



California's protection & advocacy system

សិទ្ធិនៅក្នុងមន្ទីរស្នាក់នៅសម្រាប់មនុស្សពេញវ័យ

ខែធ្នូ ឆ្នាំ2018 ឯកសារបោះពុម្ពផ្សាយលេខ 7138.06 - Cambodian

ឯកសារបោះពុម្ពផ្សាយនេះ មានគោលបំណងក្នុងការបង្រៀនអំពីសិទ្ធិរបស់អ្នកនៅពេលកំពុងរស់នៅក្នុងមន្ទីរស្នាក់នៅសម្រាប់មនុស្សពេញវ័យ ដែលមានការគ្រប់គ្រងដោយអង្គការផ្តល់អាជ្ញាប័ណ្ណថែទាំសហគមន៍រដ្ឋកាលីហ្វ័រញ៉ា (California Community Care Licensing)។ តាមបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា មន្ទីរស្នាក់នៅសម្រាប់មនុស្សពេញវ័យ (ស្គាល់ជាទូទៅថា "មន្ទីរថែទាំនិងស្នាក់នៅ") ត្រូវផ្តល់និយមន័យថាជា មន្ទីរថែទាំដែលមានសមត្ថភាពណាមួយក្នុងផ្តល់នូវការថែទាំមិនមែនវេជ្ជសាស្ត្រនិងការគ្រប់គ្រង 24 ម៉ោង ជូនដល់ពលរដ្ឋដូចខាងក្រោម៖

1. ពលរដ្ឋដែលមានអាយុចន្លោះពី 18 ដល់ 59 ឆ្នាំ។ និង
2. ពលរដ្ឋដែលមានអាយុ 60 ឆ្នាំ ឬចាស់ជាងនេះ ដែលមានតម្រូវការប្រហាក់ប្រហែល និងតម្រូវឱ្យមានកម្រិតនៃការថែទាំប្រហាក់ប្រហែលគ្នាទៅនឹងអតិថិជនដទៃនៅក្នុងមន្ទីរស្នាក់នៅនិងថែទាំ ស្របទៅតាមផ្នែក 85068.4។ សូមមើល 22 C.C.R. §§ 80001(a)(5); 85068.4(b)។

ស្ថិតក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា មន្ទីរស្នាក់នៅនិងថែទាំត្រូវតម្រូវឱ្យផ្តល់សេវាជាក់លាក់មួយចំនួនដល់អ្នក។ ពួកគេក៏ត្រូវប្រកាន់តាម ពង្រឹងការអនុវត្ត និងអនុវត្តសិទ្ធិរបស់និវេសនជនផងដែរ។

សេចក្តីថ្លែង និងការគោរព

អ្នកមានសិទ្ធិទទួលបានការប្រព្រឹត្តិចំពោះដោយសេចក្តីថ្លែង និងទទួលបានការថែទាំប្រកបដោយមនុស្សធម៌។ សូមមើលទូទៅ 22 C.C.R. § 80072(a)(1)។ អ្នកមានសិទ្ធិទទួលបានការស្នាក់នៅ និងគ្រឿងសង្ហារឹមប្រកបដោយសុវត្ថិភាពនិងសុខភាព ដើម្បីបំពេញតាមតម្រូវការរបស់អ្នក។ 22 C.C.R § 80072(a)(2)។ អ្នកមានសិទ្ធិចៀសផុតពីការដាក់ទណ្ឌកម្មរាងកាយ ឬខុសពីធម្មតា។ គ្មាននរណាម្នាក់ មានសិទ្ធិធ្វើបាបអ្នក - ដោយការប្រើប្រាស់ការវាយប្រហារជាពាក្យសម្តី

និយាយ ឬស្រែកគំហកដាក់ ប្រើពាក្យអសុរោះ ត្រគោះបោះបោក រករឿង សម្តែង គំរាមកំហែងអ្នក ធ្វើបាបអ្នក បន្ទោសបង្គាប់អ្នក ទុកអ្នកនៅដាច់ឆ្ងាយ ពីគេ បង្កភាពភ័យខ្លាចដល់អ្នក ធ្វើឲ្យអ្នកមានការឈឺចាប់ ដាក់ទណ្ឌកម្មអ្នក ដោយការបង្កត់អាហារ សម្លៀកបំពាក់ ថ្នាំពេទ្យ ឬមិនផ្តល់ការគាំទ្រផ្លូវចិត្ត ដល់អ្នក។ 22 C.C.R § 80072(a)(3)។

ការទទួលបានអ្នកតស៊ូមតិ និងអង្គការតាមសហគមន៍

អ្នកមានសិទ្ធិទាក់ទងទៅកាន់អង្គការផ្តល់អាជ្ញាប័ណ្ណថែទាំសហគមន៍រដ្ឋ កាលីហ្វ័រញ៉ា និងទទួលបានព័ត៌មានអំពីអាសយដ្ឋាន និងលេខទូរសព្ទទៅកាន់ ផ្នែកទទួលបណ្តឹងតវ៉ារបស់ពួកគេ។ 22 C.C.R § 80072(a)(4)។

អ្នកមានសិទ្ធិជជែកពិភាក្សា និងទទួលបានសេវាអ្នកតស៊ូមតិសម្រាប់សិទ្ធិរបស់ អ្នកជំងឺ ឬអ្នកតស៊ូមតិពលរដ្ឋសម្រាប់ការថែទាំរយៈពេលវែង (Long Term Care Ombudsman) និងសមាជិកក្រុមសហគមន៍ ដែលផ្តល់សេវាផ្លូវច្បាប់ដោយឥត គិតថ្លៃ។ 22 C.C.R § 85072(b)(4)។ អ្នកទាំងអស់នេះអាចផ្តល់យោបល់ដល់ អ្នកអំពីសិទ្ធិរបស់អ្នក ជួយអ្នកធ្វើការទាមទារអត្ថប្រយោជន៍នានា និង ជួយអ្នកដាក់ពាក្យបណ្តឹងអំពីការរំលោភសិទ្ធិរបស់អ្នក។ អ្នកមានសិទ្ធិ ជួបជាមួយពួកគេជាលក្ខណៈផ្ទាល់ខ្លួន អំឡុងម៉ោងសមស្របណាមួយ ដោយ មិនចាំបាច់ជូនដំណឹង ឬដោយពុំចាំមានការអនុញ្ញាតជាមុនឡើយ។ សូមមើល W.I.C. § 5530។ ប្រតិបត្តិករមន្ទីរថែទាំនិងស្នាក់នៅ ត្រូវបិទផ្សាយលេខទូរសព្ទ របស់អ្នកតស៊ូមតិ ដើម្បីអ្នកអាចហៅទូរសព្ទទៅពួកគេបាន។ 9 C.C.R § 864 (a)(2)។

សេរីភាពផ្នែកសាសនា

អ្នកមានសិទ្ធិប្រតិបត្តិសាសនាតាមជម្រើសរបស់អ្នក និងចូលរួមពិធីបុណ្យនិង សកម្មភាពសាសនាផ្សេងៗបាន។ អ្នកមានសិទ្ធិទទួលបានការសួរសុខទុក្ខពីអ្នក រៀបចំពិធីសាសនាទៅតាមជម្រើសរបស់អ្នក។ 22 C.C.R § 80072(a)(5)។ អ្នកក៏អាចមានសិទ្ធិមិនប្រតិបត្តិសាសនាណាមួយផងដែរ។ គ្មាននរណាម្នាក់ មានសិទ្ធិបង្ខិតបង្ខំឲ្យអ្នកគោរពតាមជំនឿឬសាសនាណាមួយឡើយ។ 22 C.C.R § 80072(a)(5)(A)។

សេរីភាពផ្នែកសាសនា រាប់បញ្ចូលទាំងសិទ្ធិស្មើសុំផែនការចំណីអាហារដែល ដកចេញឬដាក់បញ្ចូលនូវចំណីអាហារជាក់លាក់ណាមួយ ឬការលាយឡំគ្នានៃ ចំណីអាហារ ស្របទៅតាមប្រពៃណីសាសនារបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមយោងទៅលើផ្នែកស្តីពីសេវាចំណីអាហារនៅក្នុងឯកសារបោះពុម្ពផ្សាយនេះ។

សេរីភាពក្នុងការបញ្ចេញមតិ និងសមាគមន៍

អ្នកមានសិទ្ធិស្លៀកសម្លៀកបំពាក់ផ្ទាល់ខ្លួនអ្នក។ 22 C.C.R § 85072(b)(5)។

អ្នកមានសិទ្ធិទទួលបានជំនួយនៅក្នុងការប្រើប្រាស់សិទ្ធិរបស់អ្នកក្នុងការបោះ ឆ្នោត។ 22 C.C.R § 85072(b)(11)។

ប្រាក់កាស និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន

អ្នកមានសិទ្ធិគ្រប់គ្រងធនធានប្រាក់កាសផ្ទាល់ខ្លួនអ្នក។ 22 C.C.R § 85072 (b)(7)។

អ្នកមានសិទ្ធិទទួលបានទឹកនៃឯកសាររក្សាទុករបស់របរផ្ទាល់ខ្លួនយ៉ាងមានសុវត្ថិភាព សម្រាប់ការប្រើប្រាស់ជាលក្ខណៈឯកជន។ អ្នកមានសិទ្ធិកាន់កាប់ និងប្រើប្រាស់ សម្ភារៈថែទាំរាងកាយផ្ទាល់ខ្លួនរបស់អ្នក រួមមានគ្រឿងប្រដាប់ប្រដារប្រើប្រាស់ ក្នុងបន្ទប់ទឹក។ 22 C.C.R §§ 85072(b)(8); 85072(b)(6)។

សិទ្ធិឯកជនភាព៖ ការផ្ញើសារ និងការហៅតាមទូរសព្ទ

អ្នកមានសិទ្ធិទទួលបានសិទ្ធិឯកជនភាពក្នុងផ្នែកជាច្រើននៃជីវិតរស់នៅប្រចាំ ថ្ងៃរបស់អ្នក រួមមាន៖

1. សិទ្ធិនៅក្នុងការផ្ញើ ឬទទួលសំបុត្រប្រៃសណីយ៍បិទជិត 22 C.C.R. § 85072(b)(7)។
2. ដើម្បីចូលទៅប្រើប្រាស់ទូរសព្ទដើម្បីហៅទូរសព្ទដោយសម្ងាត់ ប្រសិនបើ ការហៅទូរសព្ទនោះមិនរំលោភលើសិទ្ធិរបស់អតិថិជនផ្សេងទៀត និង មិនរឹតត្បិតលទ្ធភាពនៃការប្រើប្រាស់ទូរសព្ទនៅក្នុងគ្រាមានអាសន្ន។ 22 C.C.R § 85072(b)(7) ។ មន្ទីរស្នាក់នៅនិងថែទាំ អាចតម្រូវឱ្យអ្នក

ធ្វើការបង់ប្រាក់សម្រាប់ការហៅទូរសព្ទចេញក្រៅតំបន់ និងមានសិទ្ធិហាមឃាត់អ្នកមិនឱ្យធ្វើការហៅទូរសព្ទចេញទៅក្រៅតំបន់ ដោយមានសំណុំឯកសារដែលបានស្នើសុំការទូទាត់សងសម្រាប់ការទូរសព្ទពីមុនមកដែលមិនបានទទួល។ 22 C.C.R § 85072(b)(9)(A-B)។

- 3. សិទ្ធិទទួលបានឯកជនភាពពីការបិទបាំងផ្ទៃក្រហមរាងកាយនៅក្នុងអាងដូតទឹក ផ្កាយកូន និងបរិវេណបង្គន់អនាម័យ។ 22 C.C.R § 85088(b)(4)។

ភ្ញៀវសួរសុខទុក្ខ

អ្នកមានសិទ្ធិឱ្យភ្ញៀវមកសួរសុខទុក្ខអ្នកជាលក្ខណៈឯកជនអំឡុងម៉ោងភ្នាក់ពីដំណេកបាន ដរាបណាការមកសួរសុខទុក្ខនោះ មិនរំលោភសិទ្ធិរបស់អតិថិជនផ្សេងទៀតនៅក្នុងមន្ទីរស្នាក់នៅនិងថែទាំ។ 22 C.C.R § 85088(b)(4)។ ឧទាហរណ៍ ប្រសិនបើអ្នកមានបន្ទប់រួមមួយ ហើយមិនទទួលបានការអនុញ្ញាតពីអ្នកស្នាក់នៅរួមបន្ទប់របស់អ្នកដើម្បីជួបជាមួយភ្ញៀវរបស់អ្នកនៅក្នុងបន្ទប់ស្នាក់នៅរួមគ្នានោះទេ អ្នកក៏អាចបដិសេធសិទ្ធិទទួលបានឯកជនភាពរបស់និវេសនជនដទៃផ្សេងទៀតបានដែរ។

មន្ទីរស្នាក់នៅនិងថែទាំ អាចបង្កើតគោលនយោបាយរបស់ស្ថាប័នមួយស្តីពីការសួរសុខទុក្ខ ដូចជាម៉ោងសម្រាប់សួរសុខទុក្ខជាដើម។ ម៉ោងសួរសុខទុក្ខត្រូវបានកំណត់ ដើម្បីលើកទឹកចិត្តការចូលរួមរបស់គ្រួសារជាទៀងទាត់នៅស្ថាប័ននេះ។ អ្នកមានសិទ្ធិទទួលបានព័ត៌មានអំពីគោលនយោបាយសួរសុខទុក្ខរបស់ស្ថាប័ននេះ ហើយគោលនយោបាយនេះ គប្បីរៀបរាប់បញ្ជាក់នៅក្នុងទម្រង់បែបបទព័ត៌មានអតិថិជនរបស់អ្នក ឬកិច្ចព្រមព្រៀងអនុញ្ញាតការចូលមកស្នាក់នៅ។ អ្នកក៏ត្រូវទទួលបានព័ត៌មានអំពីគោលនយោបាយរបស់មន្ទីរស្នាក់នៅនិងថែទាំស្តីពីការប្រាស្រ័យទាក់ទងជាមួយនិវេសនជនផ្សេងទៀត។ ប្រសិនបើមន្ទីរស្នាក់នៅនិងថែទាំ មានមនុស្សប្រាំពីរនាក់ឬច្រើនជាងនេះ គប្បីត្រូវបិទផ្សាយការជូនដំណឹងអំពីគោលនយោបាយសួរសុខទុក្ខរបស់ខ្លួននៅតាមទីតាំងដែលអ្នកនិងគ្រួសាររបស់អ្នកអាចចូលទៅមើលបាន។ សូមមើល 22 C.C.R. §§ 80072(a)(10); 80068(c)(8); H.S.C. § 1512។

លើកលែងតែករណីជាក់លាក់មួយចំនួនដូចជាករណីបន្ទាន់ណាមួយ ដូច្នោះ បុគ្គលិកត្រូវទទួលបានការអនុញ្ញាតរបស់អ្នក មុនពេលចូលបន្ទប់របស់អ្នក អំឡុងពេលកំពុងសួរសុខទុក្ខ ក៏ដូចជាពេលដទៃផ្សេងទៀតផងដែរ។ C.I.V. § 1954។

ដើម្បីចូលនិងចេញពីមន្ទីរថែទាំ

ជាទូទៅ អ្នកមានសិទ្ធិចេញនិងចូលមន្ទីរស្នាក់នៅនិងថែទាំបានតាមបំណងប្រា ថ្នារបស់អ្នក។ អ្នកមិនអាចត្រូវបានគេបដិសេធមិនឱ្យចេញចូលផ្ទះរបស់អ្នក សម្រាប់ជាការដាក់ទណ្ឌកម្ម ការឃុំខ្លួន ឬជាមធ្យោបាយនៃការជំរុញឱ្យអ្នករើ ចេញពីផ្ទះរបស់អ្នកនោះទេ។ សិទ្ធិនេះការពារអ្នកពីការទុកចោលឱ្យនៅក្រៅផ្ទះ ឬ មិនអនុញ្ញាតឱ្យចាកចេញពីផ្ទះ។ សូមមើល 22 C.C.R. § 80072។

ទោះបីជាមន្ទីរថែទាំនេះ អាចកំណត់បម្រាមគោចរ ឬវិធានផ្សេងៗសម្រាប់ ការពារអតិថិជនក៏ដោយ ក៏អ្នកមានសិទ្ធិចាកចេញពីមន្ទីរថែទាំនេះបានគ្រប់ ពេលដែរ។ 22 C.C.R §§ 80072(a)(7), 80072(a)(7)(A)។ សិទ្ធិនេះអាចត្រូវ បានកំណត់ក្នុងករណីអនិចិជន ឬបុគ្គលដែលអាណាព្យាបាល អ្នកមើលខុសត្រូវ ឬអាជ្ញាធរស្របច្បាប់ផ្សេងទៀតទទួលបានការចាត់តាំងសម្រាប់ពួកគេ។ 22 C.C.R § 80072(a)(7)(B)។

អ្នកក៏មានសិទ្ធិមិនឱ្យគេចាក់សោនៅក្នុងបន្ទប់ អគារ ឬនៅក្នុងបរិវេណទីតាំង មន្ទីរថែទាំអំឡុងពេលថ្ងៃ ឬពេលយប់ផងដែរ។ 22 C.C.R § 80072(a)(7)។ ប្រតិបត្តិករមន្ទីរស្នាក់នៅនិងថែទាំ ទទួលបានអនុញ្ញាតឱ្យចាក់សោទ្វារនិង បង្អួចខាងក្រៅ និងអនុញ្ញាតឱ្យបង្កើតវិធានសម្រាប់មន្ទីរថែទាំដើម្បីការពារ អតិថិជន ដូចជាការស្នើសុំឱ្យអ្នកប្រាប់ដល់បុគ្គលិកថា តើអ្នកមានគម្រោងចេញ ទៅក្រៅហួសម៉ោងកំណត់ ឬពេញមួយយប់ដែរឬទេ ប៉ុន្តែធ្វើដូច្នោះបានលុះត្រាតែ អ្នកនៅតែមានលទ្ធភាពចេញក្រៅមន្ទីរថែទាំបាន។ 22 C.C.R § 80072(a)(7)(A)។

សុវត្ថិភាពរាងកាយ

អ្នកមានសិទ្ធិជៀសផុតពីការបង្កគ្រោះថ្នាក់ណាមួយ។ សូមមើល 22 C.C.R. § 80072(a)(2-3)។ យោងតាមច្បាប់ ការធ្វើបាបផ្លូវកាយណាចំពោះរូបអ្នក និងអ្នកដទៃនៅក្នុងមន្ទីរថែទាំ ត្រូវរាយការណ៍ឱ្យគេបានដឹង។ W.I.C. § 15630។ ម្យ៉ាងទៀត បុគ្គលិករបស់មន្ទីរថែទាំ អាចតម្រូវឱ្យរាយការណ៍អំពីហេតុការណ៍ផ្សេងៗនៃការធ្វើបាបដែលពួកគេបានដឹង។ W.I.C. § 85088(b)(4)។ សូមយោងទៅលើផ្នែកស្តីពីនីតិវិធីបណ្តឹងតវ៉ានៃឯកសារបោះពុម្ពផ្សាយនេះសម្រាប់ព័ត៌មានស្តីពីរបៀបរាយការណ៍អំពីការធ្វើបាប។ ឈ្មោះរបស់អ្នករាយការណ៍ អាចរក្សាជាការសម្ងាត់ ប្រសិនបើបានស្នើសុំ។ W.I.C. § 15633។

ការធ្វើបាបរាងកាយរួមមានជាអាទិ៍៖ ការបង្កគ្រោះថ្នាក់ដល់រាងកាយដោយផ្ទាល់ ការបង្ហូររាងកាយទុកដោយមិនសមស្រប ការបង្កគំរាមការនិងទឹករយៈពេលយូរនិងជាបន្តបន្ទាប់ ការធ្វើបាបផ្លូវភេទ, និង ការប្រើប្រាស់ការចាប់បង្ហូរផ្នែករាងកាយឬដោយសារធាតុគីមី ឬការប្រើថ្នាំសម្រាប់សម្រួលអាមូណ៍សម្រាប់គោលបំណងដាក់ទណ្ឌកម្មសម្រាប់រយៈពេលលើសពីការបង្ហាញរបស់គ្រូពេទ្យ សម្រាប់គោលបំណងផ្សេងទៀតដែលមិនទទួលបានការអនុញ្ញាតពីគ្រូពេទ្យ។ W.I.C. § 15610.63។

អ្នកមានសិទ្ធិជៀសផុតពីការប្រើឧបករណ៍បង្ហាញទុកណាមួយ។ 22 C.C.R § 80072(a)(8)។ អ្នកអាចប្រើប្រាស់ឧបករណ៍សម្រាប់ទប់ដងខ្លួន ឬឧបករណ៍ការពារនានាដែលរឹតត្បិតការធ្វើចលនារបស់អ្នក ប្រសិនបើអ្នកទទួលបានការបង្ហាញជាលាយលក្ខណ៍អក្សរពីគ្រូពេទ្យរបស់អ្នកដែលបង្ហាញឱ្យឃើញពីតម្រូវការរបស់អ្នកសម្រាប់ឧបករណ៍ទាំងនោះ ទោះបីជាអង្គភាពផ្តល់អាជ្ញាប័ណ្ណថែទាំសហគមន៍អាចតម្រូវឱ្យមានសំណុំឯកសារបន្ថែមមុនពេលពួកគេផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ក៏ដោយ។ 22 C.C.R § 80072(a)(8)(B)។ ការទប់ដងខ្លួន មិនត្រូវរាប់បញ្ចូលនូវការចង ឬកំណត់លើការប្រើប្រាស់ដៃ ឬជើងនោះទេ។ 22 C.C.R § 80072(a)(8)(E)។ ឧបករណ៍សម្រាប់ទប់ដងខ្លួន និងឧបករណ៍ការពារ ត្រូវធ្វើឱ្យការបម្លាស់ទីរបស់អ្នកមានភាពប្រសើរឡើង និងមានមុខងារដោយឯករាជ្យ ឬការពារអ្នកពីអាកប្បកិរិយាបង្ករបួសស្នាមដល់ខ្លួនឯង។ 22

C.C.R § 80072(a)(8)(A)។ ឧបករណ៍ទាំងនោះ មិនមែនប្រើសម្រាប់ការ ធ្វើទណ្ឌកម្មនោះទេ។

ការថែទាំវេជ្ជសាស្ត្រ

អ្នកមានសិទ្ធិទទួលយក ឬបដិសេធការថែទាំវេជ្ជសាស្ត្រ ឬសេវាកម្មពាក់ព័ន្ធនឹង សុខភាព។ 22 C.C.R § 80072(a)(9)។ អ្នកក៏មានសិទ្ធិទទួលបានជំនួយសង្គ្រោះ បឋមចាំបាច់ និងសេវាទន្តសាស្ត្រនិងវេជ្ជសាស្ត្រផ្សេងទៀត រួមមាន មធ្យោបាយធ្វើដំណើរទៅកាន់ទីតាំងសេវាវេជ្ជសាស្ត្រនិងទន្តសាស្ត្រដែលមាន នៅជិតបំផុត។ 22 C.C.R § 80075(a)។ ម្យ៉ាងទៀត អ្នកមានសិទ្ធិទទួលបាន សិទ្ធិឯកជនភាពអំឡុងពេលព្យាបាលសង្គ្រោះបឋម និងការពិនិត្យវេជ្ជសាស្ត្រ ដោយគ្រូពេទ្យ ប្រសិនបើចាំបាច់។ 22 C.C.R § 80075(d)។ ប្រសិនបើអ្នក ទទួលបានការមើលថែទាំ សិទ្ធិរបស់អ្នកចំពោះការផ្តល់ការយល់ព្រមលើការ ព្យាបាលវេជ្ជសាស្ត្រអាចនឹងមានផលប៉ះពាល់។ ពិគ្រោះយោបល់ជាមួយអ្នកមើល ថែអ្នក។

អ្នកមានសិទ្ធិទទួលបានជំនួយទៅតាមការចាំបាច់ ជាមួយនឹងការប្រើប្រាស់ ដោយខ្លួនឯងនូវ ឱសថមានវេជ្ជបញ្ជា និងគ្មានវេជ្ជបញ្ជា។ 22 C.C.R § 80075 (b)។ អ្នកមានសិទ្ធិទទួលបានព័ត៌មានអំពីការប្រើប្រាស់ឱសថរបស់អ្នក។ អ្នកមានសិទ្ធិធ្វើការជ្រើសរើសពាក់ព័ន្ធនឹងការប្រើប្រាស់ឱសថផ្ទាល់ខ្លួនអ្នក។ 22 C.C.R § 80075(b)(1)(B)(3)។ អ្នកគប្បីពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នក មុនពេលអ្នកផ្លាស់ប្តូរឱសថណាមួយដែលអ្នកកំពុងប្រើប្រាស់។ អ្នកក៏ត្រូវពិគ្រោះ យោបល់ជាមួយបុគ្គលិកថែទាំសុខភាពដែលមានការទទួលស្គាល់មុនពេល ប្រើប្រាស់ថ្នាំសប្បាយដែលអាចមានផលប៉ះពាល់អវិជ្ជមានបន្ទាប់បន្សំនៅពេល ប្រើប្រាស់វាជាមួយនឹងថ្នាំសម្រួលអារម្មណ៍មួយចំនួន។

សេចក្តីណែនាំជាមុន

អ្នកមានសិទ្ធិទទួលបានសេចក្តីណែនាំស្តីពីការថែទាំសុខភាពជាមុននៅក្នុង ឯកសាររបស់អ្នកនៅមន្ទីរស្នាក់នៅនិងថែទាំរបស់អ្នក។ 22 C.C.R § 85075.3 (a)។

កិច្ចព្រមព្រៀងអនុញ្ញាតឱ្យចូលស្នាក់នៅ

កិច្ចព្រមព្រៀងអនុញ្ញាតឱ្យចូលស្នាក់នៅរបស់អ្នករួមបញ្ចូលនូវរបាយការណ៍ស្តីពីសេវាមូលដ្ឋាននិងសេវាបន្ទាប់បន្សំរបស់មន្ទីរថែទាំ អត្រាតម្លៃសេវាកម្មភាពញឹកញាប់និងកាលបរិច្ឆេទត្រូវបង់ប្រាក់ អ្នកដែលត្រូវបង់ប្រាក់ និងលក្ខខណ្ឌដែលអ្នកអាចទទួលបានសំណង។ កិច្ចព្រមព្រៀងនេះ គប្បីពន្យល់ពីរបៀបនិងពេលវេលាដែលអាចមានការកែប្រែកិច្ចព្រមព្រៀងនេះ។ វាក៏ត្រូវបញ្ជាក់ផងដែរថាការជូនដំណឹងជាលាយលក្ខណ៍អក្សររយៈពេលយ៉ាងតិច 30 ថ្ងៃ នឹងត្រូវផ្តល់ជូនអ្នក ឬអ្នកតំណាងដែលបានអនុញ្ញាត ប្រសិនបើកម្រិតចំណាយមូលដ្ឋានណាមួយមានការផ្លាស់ប្តូរ។ 22 C.C.R § 80068(c)(1-5)។

កិច្ចព្រមព្រៀងអនុញ្ញាតឱ្យចូលស្នាក់នៅរបស់អ្នក គប្បីរៀបរាប់ផងដែរអំពីលក្ខខណ្ឌដែលការព្រមព្រៀងរបស់អ្នកអាចត្រូវបញ្ចប់ ដែលនឹងរួមបញ្ចូលការបដិសេធរបស់អ្នកមិនសហការជាមួយ ផែនការថែទាំលក្ខខណ្ឌសុខភាពឬផ្នែកតម្រូវការ និងសេវាកម្មរបស់អ្នក។ 22 C.C.R § 80068(c)(7)។

អ្នក ឬអ្នកតំណាងដែលទទួលបានការអនុញ្ញាត (ប្រសិនបើមាន) និងតំណាងមន្ទីរស្នាក់នៅនិងថែទាំ ត្រូវចុះហត្ថលេខា និងកាលបរិច្ឆេទលើកិច្ចព្រមព្រៀងចូលមកស្នាក់នៅ មិនលើសពីប្រាំពីរថ្ងៃក្រោយការអនុញ្ញាតឱ្យចូលមកស្នាក់នៅឡើយ។ 22 C.C.R § 80068(e)។ អ្នកមានសិទ្ធិទទួលបានសំណៅថតចម្លងមួយច្បាប់នៃកិច្ចព្រមព្រៀងនេះ។ 22 C.C.R § 80068(g)(1)។

ម្យ៉ាងវិញទៀត គោលការណ៍ស្ថាប័នទូទៅរបស់មន្ទីរស្នាក់នៅនិងថែទាំ ដូចជាគោលការណ៍សួរសុខទុក្ខ វិធានមន្ទីរថែទាំ ឬសេវាចំណីអាហារ ត្រូវរួមបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងអនុញ្ញាតឱ្យចូលស្នាក់នៅ។ នេះគឺដើម្បីធានាថា អ្នកមិនរំលោភលើសិទ្ធិរបស់អ្នកដទៃឡើយ។ 22 C.C.R §§ 80068(c)(8), 85068(b)(2-3)។

កិច្ចព្រមព្រៀងអនុញ្ញាតឱ្យចូលស្នាក់នៅរបស់អ្នក ក៏អាចរួមបញ្ចូលនូវប្រភពមូលនិធិរបស់អ្នកផងដែរ ប្រសិនបើអ្នកជ្រើសរើសបញ្ចេញព័ត៌មាននេះ។ 22 C.C.R § 85068(b)(1)(A)។ កិច្ចព្រមព្រៀងនេះ គប្បីចែងអំពីការរៀបចំក្នុង

ពេលបច្ចុប្បន្នរបស់អ្នកជាមួយនិងមន្ទីរស្នាក់នៅនិងថែទាំនេះពាក់ព័ន្ធនឹងការ ផ្តល់សេវាចំណីអាហារ។ 22 C.C.R § 85068(b)(3)។

ផែនការតម្រូវការ និងគម្រោងសេវាកម្ម

អ្នកមានសិទ្ធិទទួលបានផែនការតម្រូវការ និងគម្រោងសេវាកម្មមួយ ដែលកំណត់អំពីតម្រូវការជាក់លាក់របស់អ្នកក្នុងលក្ខណៈជាបុគ្គល។ 22 C.C.R § 85068.2(b)(1-2)។ មុនពេលគេទទួលយកអ្នកនៅមន្ទីរស្នាក់នៅនិងថែទាំប្រតិបត្តិករត្រូវតែកំណត់ថាតើកម្មវិធីរបស់មន្ទីរថែទាំនេះអាចបំពេញតាមតម្រូវការរបស់អ្នកដែរឬទេ។ 22 C.C.R § 85068.2(a)។ ប្រសិនបើទទួលបានការអនុញ្ញាតឲ្យចូលមកស្នាក់នៅមន្ទីរស្នាក់នៅនិងថែទាំនេះ ដូច្នោះមុនពេលអនុញ្ញាតចូលស្នាក់នៅ ប្រតិបត្តិករត្រូវបំពេញផែនការតម្រូវការនិងគម្រោងសេវាកម្មរបស់អ្នក។ 22 C.C.R § 85068.2(b)។

អ្នក ឬអ្នកតំណាងដែលបានការអនុញ្ញាត រួមជាមួយនិងបុគ្គលិកដែលផ្តល់ការអនុញ្ញាតឲ្យចូលស្នាក់នៅក្នុងមន្ទីរស្នាក់នៅនិងថែទាំ និងបុគ្គលិកមកពីទីភ្នាក់ងារបញ្ជូនបន្ត ឬបុគ្គលិកករណីនៅមន្ទីរពេទ្យ និងសាច់ញាតិណាម្នាក់ដែលចូលរួមជំនួសអ្នក ត្រូវយល់ព្រមក្នុងការបង្កើតផែនការនេះ។ 22 C.C.R § 85068.2(d)(1-4)។

ផែនការនេះ នឹងរួមបញ្ចូល៖ ការបរិច្ឆេទការអនុញ្ញាតឲ្យចូលស្នាក់នៅក្នុងមន្ទីរស្នាក់នៅនិងថែទាំ តម្រូវការសេវាជាក់លាក់របស់អ្នក ប្រវត្តិសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក និងការវាយតម្លៃបច្ចុប្បន្ន ការដាក់កំណត់មុខងារណាមួយដែលអ្នកមាន និងផែនការរបស់មន្ទីរស្នាក់នៅនិងថែទាំដើម្បីផ្តល់ជូនសម្រាប់តម្រូវការទាំងនោះ។ 22 C.C.R §§ 85068.2(b)(1)(A-F), 85068.2(b)(2)។

ផែនការតម្រូវការ និងគម្រោងសេវាកម្ម គប្បីត្រូវមាននៅក្នុងហ្វាណែលឯកសាររបស់អ្នក។ 22 C.C.R § 80068.2(a)។ វាគប្បីធ្វើបច្ចុប្បន្នភាពឲ្យបានញឹកញាប់ទៅតាមការចាំបាច់ រាប់បញ្ចូលទាំងពេលវេលាដែលអ្នកមានការផ្លាស់ប្តូរផ្នែកផ្លូវកាយ ផ្លូវចិត្ត ឬសង្គម។ 22 C.C.R § 85068.3(a)។ វាត្រូវធ្វើបច្ចុប្បន្នភាពយ៉ាងហោចណាស់ឲ្យបានជារៀងរាល់ឆ្នាំដែរ។ 22 C.C.R § 85088(b)(4)។ ប្រសិនបើការផ្លាស់ប្តូរចាំបាច់ត្រូវធ្វើឡើង ប្រតិបត្តិករមន្ទីរស្នាក់នៅនិងថែទាំ

ត្រូវធ្វើការវាយតម្លៃឡើងវិញថា តើពួកគេអាចបំពេញតាមតម្រូវការថ្មីរបស់អ្នក
ដែរឬទេ។ ប្រសិនបើចាំបាច់ ប្រតិបត្តិករនឹងពិគ្រោះយោបល់ជាមួយអ្នកឯកទេស
របបអាហារ គ្រូពេទ្យ បុគ្គលិកសង្គមកិច្ច ឬគ្រូពេទ្យចិត្តសាស្ត្រដើម្បីជួយនៅក្នុង
ការកំណត់ថា តើតម្រូវការរបស់អ្នកអាចបន្តបំពេញជូនបានដោយមន្ទីរថែទាំ
បច្ចុប្បន្ននេះដែរឬយ៉ាងណា។ 22 C.C.R § 85088(b)(4)។ ប្រសិនបើពួកគេអាច
បំពេញជូនបាន ប្រតិបត្តិករនឹងអ្នកពិគ្រោះយោបល់ ធ្វើបច្ចុប្បន្នភាព
ផែនការ របស់អ្នកជាមួយនឹងវត្តបំណង តារាងពេលវេលា ផែនការដែល
ត្រូវបំពេញតាមវត្តបំណងនោះ និងរបៀបវាយតម្លៃការរីកចម្រើនរបស់អ្នក។ 22
C.C.R § 85068.3(b)(2)(A-D)។ ប្រសិនបើមិនបានបំពេញតាមតម្រូវការ
របស់អ្នកនោះទេ ប្រតិបត្តិករនឹងផ្តល់ដំណឹងដល់អ្នក ឬអ្នកតំណាងដែល
ទទួលបានការអនុញ្ញាតរបស់អ្នក ថាអ្នកចាំបាច់ត្រូវផ្លាស់ប្តូរទីកន្លែង។ 22
C.C.R § 85088(b)(4)។

អ្នកមានសិទ្ធិទទួលបានការជូនដំណឹងអំពីការផ្លាស់ប្តូរនានាចំពោះផែនការ
តម្រូវការ និងគម្រោងសេវាកម្មរបស់អ្នក។ 22 C.C.R § 85088(b)(4)។

សេវាកម្ម

អ្នកមានសិទ្ធិទទួលបានការថែទាំ និងគ្រប់គ្រងរយៈពេល 24 ម៉ោងក្នុងមួយថ្ងៃ។
អ្នកមានសិទ្ធិទទួលបានជំនួយនៅក្នុងការរស់នៅប្រចាំថ្ងៃ ដូចបានបង្ហាញជូន
នៅក្នុងផែនការតម្រូវការ និងសេវាកម្មរបស់អ្នក រួមទាំងការស្លៀកពាក់ ការទទួល
ទាន និងការដូតទឹក។ 22 C.C.R § 85077(a)។

មន្ទីរស្នាក់នៅនិងថែទាំរបស់អ្នក ក៏ត្រូវផ្តល់ជូនអ្នកផងដែរនូវសេវាបោកគក់
ធម្មតា ដូចជាការបោកសម្អាត និងការហាលសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់អ្នក
ជាដើម។ 22 C.C.R § 85077(b)។ ប្រសិនបើអ្នកមានបំណងចង់បោកគក់
សម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់អ្នក អ្នកគួរឱ្យទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់
ម៉ាស៊ីនបោកគក់មួយ និងឆ្នាំងអ៊ុតមួយ ក្នុងករណីដែលឧបករណ៍ទាំងនេះអាច
ប្រើប្រាស់បានដោយមានសុវត្ថិភាព។ 22 C.C.R. § 85088(d)(1)។

អ្នកមានសិទ្ធិទទួលបានផែនការ និងចូលរួមនៅក្នុងសកម្មភាពនានានៅមន្ទីរ
ស្នាក់នៅនិងថែទាំរបស់អ្នកបាន។ ប្រតិបត្តិករមន្ទីរស្នាក់នៅនិងថែទាំ គួរឱ្យ

រៀបចំផែនការសកម្មភាពដែលរួមបញ្ចូលនូវទំនាក់ទំនងក្រុម និងសកម្មភាព រាងកាយ។ 22 C.C.R § 85079(a)(1-2)។ អ្នកគប្បីមានឱកាសចូលរួមនៅក្នុង ការធ្វើផែនការ ការត្រៀមរៀបចំ និងអនុវត្តសកម្មភាពនោះ។ 22 C.C.R § 85079(b)។ អ្នកក៏មានសិទ្ធិទទួលបានឱកាសដើម្បីមានវត្តមាន និងចូលរួម នៅក្នុងសកម្មភាពនានារបស់សហគមន៍ផងដែរ។ នេះរួមបញ្ចូលទាំងពិធី គោរពបូជា សេវានៅតាមសហគមន៍ និងព្រឹត្តិការណ៍នានាដូចជា ការប្រគំតន្ត្រី ឬ ដំណើរកម្សាន្ត ស្ថាប័នជួយខ្លួនឯង ក្រុមចាស់ជរា ក្រុមភីឡា និងក្លឹបសេវាកម្ម។ 22 C.C.R § 85079(c)(1-5)។ នៅក្នុងមន្ទីរថែទាំដែលមានមនុស្សប្រាំពីរនាក់ឬច្រើនជាងនេះ ការជូនដំណឹងអំពីសកម្មភាពដែលបានរៀបចំផែនការរួច ត្រូវដាក់នៅទីតាំងរួមដែលអ្នកស្នាក់នៅអាចចូលមើលបាន។ 22 C.C.R § 85079(d)។

អ្នកក៏ត្រូវមានសិទ្ធិក្លាយជាសមាជិកម្នាក់របស់ក្រុមប្រឹក្សាអ្នកស្នាក់នៅផងដែរ។ ប្រសិនបើមិនមានក្រុមប្រឹក្សាអ្នកស្នាក់នៅក្នុងពេលបច្ចុប្បន្ននេះទេ ហើយភាគច្រើន នៃអ្នកស្នាក់នៅរបស់មន្ទីរថែទាំស្នើសុំឱ្យបង្កើតក្រុមប្រឹក្សានេះឡើង នោះមន្ទីរ ស្នាក់នៅនឹងថែទាំត្រូវជួយបង្កើតក្រុមប្រឹក្សានេះឡើង។ 22 C.C.R § 85080(a)។ ឧទាហរណ៍ ពួកគេត្រូវផ្តល់ទឹកនៃ និងបិតផ្សាយសេចក្តីជូនដំណឹងអំពីការប្រជុំ នាពេលខាងមុខ។ 22 C.C.R § 85080(a)(1)។ យ៉ាងហោចណាស់ផ្នែកនៃ កិច្ចប្រជុំនីមួយៗត្រូវធ្វើឡើងដោយមិនចាំបាច់មានបុគ្គលិករបស់មន្ទីរស្នាក់នៅ និងថែទាំនោះទេ។ 22 C.C.R § 85080(a)(3)។ គ្មាននរណាម្នាក់អាចបង្ខំអ្នកឱ្យ ចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានោះទេ។ 22 C.C.R § 85080(a)(4)។

កិច្ចការផ្ទះ

អ្នកមានសិទ្ធិបដិសេធមិនធ្វើការងារផ្ទះ ឬសេវានានានៅមន្ទីរស្នាក់នៅនិងថែទាំ នេះ លើកលែងតែកិច្ចការទាំងឡាយណាដែលអ្នកបានចុះកិច្ចសន្យាដោយស្ម័គ្រចិត្ត សម្រាប់ជាផ្នែកមួយនៃផែនការតម្រូវការ និងគម្រោងសេវាកម្មរបស់អ្នក។ *មើលជាទូទៅ* 22 CCR § 85077។ អ្នកមិនអាចត្រូវបានគេប្រើប្រាស់ដើម្បីជំនួស បុគ្គលិកដែលបានចាត់តាំងឡើយ។ 22 C.C.R §§ 80065(j), 80065(j)(1)។

សេវាចំណីអាហារ

ប្រសិនបើចំណីអាហារផ្តល់ជូនដោយមន្ទីរស្នាក់នៅនិងថែទាំ ការរៀបចំនានាត្រូវធ្វើឡើងដើម្បីធានាថា អ្នកទទួលបានរបបអាហារយ៉ាងហោចណាស់បីពេលក្នុងមួយថ្ងៃ។ 22 C.C.R § 80076(a)(2)។ មិនត្រូវហួសរយៈពេល 15 ម៉ោងនោះទេ រវាងពេលទទួលបានអាហារលើកទីបីសម្រាប់រយៈពេលមួយថ្ងៃ និងពេលទទួលបានអាហារលើកទីមួយនៅថ្ងៃបន្ទាប់។ 22 C.C.R § 80076(a)(2)(A)។

ពេលទទួលបានអាហារនីមួយៗ ត្រូវគោរពតាមយ៉ាងហោចណាស់ 1/3 នៃមុខម្ហូបទទួលបានដែលបានណែនាំនៅក្នុងផែនការក្រុមចំណីអាហារមូលដ្ឋាន USDA - សៀវភៅណែនាំចំណីអាហារប្រចាំថ្ងៃ។ 22 C.C.R § 80076(a)(1)។ របបអាហារដែលបានកែប្រែ គប្បីផ្តល់ជូនអ្នកដោយមន្ទីរស្នាក់នៅនិងថែទាំរបស់អ្នកប្រសិនបើមានការចេញវេជ្ជបញ្ជាពីគ្រូពេទ្យរបស់អ្នក។ 22 C.C.R § 80076(a)(6)។ នៅចន្លោះពេលទទួលបានអាហារ ក៏អាចមានអាហារសម្រន់ផងដែរ លើកលែងតែអ្នកមានការដាក់កំហិតលើរបបអាហារដែលគ្រូពេទ្យរបស់អ្នកបានចេញវេជ្ជបញ្ជា។ 22 C.C.R § 80076(a)(4)។ មន្ទីរស្នាក់នៅនិងថែទាំ ទទួលបានការអនុញ្ញាតឱ្យគិតថ្លៃពីអ្នកសម្រាប់សេវាចំណីអាហារពិសេសឬផលិតផលនានា តែនៅពេលណាដែលអ្នកយល់ព្រមលើសេវាកម្មនោះ និងកិច្ចព្រមព្រៀងអនុញ្ញាតឱ្យចូលស្នាក់នៅរបស់អ្នកតែប៉ុណ្ណោះ។ 22 C.C.R § 85060(a)(3)។ គ្រប់អាហារទាំងអស់ ត្រូវមានបរិមាណនិងគុណភាពសមស្របដែលចាំបាច់ដើម្បីបំពេញតាមតម្រូវការរបស់អ្នក។ 22 C.C.R § 80076(a)(1)។

មន្ទីរស្នាក់នៅនិងថែទាំរបស់អ្នក គប្បីសរសេរមុខម្ហូបជាលាយលក្ខណ៍អក្សរជាមុនយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ដែលបញ្ជីនេះធ្វើឡើងសម្រាប់អ្នក (អ្នកតំណាងដែលទទួលបានការអនុញ្ញាតរបស់អ្នក) ធ្វើការពិនិត្យប្រសិនបើអ្នកស្នើសុំពួកគេ។ 22 C.C.R § 80076(a)(5)។

អាហារដែលផ្តល់ជូននៅមន្ទីរស្នាក់នៅនិងថែទាំ នឹងបម្រើជូននៅក្នុងបន្ទប់ទទួលបានអាហារ ឬទីកន្លែងប្រហាក់ប្រហែលនេះ ដោយមានគ្រឿងសង្ហារឹមសមស្របចាំបាច់សម្រាប់សេវាចំណីអាហារនេះ។ បន្ទប់នេះ ត្រូវនៅក្បែរផ្ទះបាយដើម្បីធានាផ្តល់នូវអាហារយ៉ាងងាយស្រួលនិងរហ័សទាន់ចិត្ត។ 22 C.C.R. §§

85076(c)(1), 85076(c)(1)(A)។ អ្នកគប្បីទទួលបានការលើកទឹកចិត្តដោយមន្ទីរ ថែទាំនិងស្នាក់នៅរបស់អ្នកដើម្បីទទួលបានអាហារជាមួយនឹងអ្នកស្នាក់នៅ ដទៃទៀត។ 22 C.C.R § 85076(e)។

ស្ថានភាពរស់នៅដែលអាចតាំងទីលំនៅបាន

មន្ទីរស្នាក់នៅនិងថែទាំ មានលក្ខខណ្ឌតម្រូវពីស្ថានភាពរស់នៅជាក់លាក់ដើម្បី ធានានូវសុវត្ថិភាពនិងសុខុមាលភាពរបស់អ្នក។ មន្ទីរស្នាក់នៅនិងថែទាំ គប្បី រក្សាបាននូវអនាម័យ សុវត្ថិភាព ការសម្លាប់មេរោគ និងស្ថានភាពល្អគ្រប់ពេល វេលាទាំងអស់។ 22 C.C.R § 80087(a)។ មន្ទីរនេះ គប្បីមានការប្រុងប្រយ័ត្ន ដើម្បីធានាថាអ្នកទទួលបានការការពារចំពោះគ្រោះថ្នាក់ផ្សេងៗ ដូចជាការ រក្សាទុកជម្រាល ជណ្តើរ ផ្លូវក្នុងអគារ ផ្លូវរាសហាលមុខអគារមិនឲ្យមានឧបសគ្គឬ របស់របររំខាន។ 22 C.C.R § 80087(b-c)។

មន្ទីរស្នាក់នៅនិងថែទាំ គប្បីរក្សាសីតុណ្ហភាពនៅក្នុងផ្ទះពី 68 ទៅ 85 អង្សាហ្វា រិនហាយ (F)។ 22 C.C.R § 80088(a)(1)។ នៅក្នុងតំបន់ណាដែលមានកំដៅក្តៅ ខ្លាំង មន្ទីរត្រូវរក្សាសីតុណ្ហភាព 30 អង្សា ទាបជាងសីតុណ្ហភាពខាងក្រៅ។ 22 C.C.R. § 80088(a)(1)(A)។ ឧទាហរណ៍ ប្រសិនបើសីតុណ្ហភាព 101 អង្សា F នៅខាងក្រៅ នោះមន្ទីរនឹងត្រូវការមានសីតុណ្ហភាព 71 អង្សា F នៅខាងក្នុង។ ទឹកក្តៅក៏ត្រូវឲ្យអ្នកស្នាក់នៅអាចប្រើប្រាស់បាន ហើយគ្រប់បន្ទប់គេងទាំង អស់ ត្រូវសម្អាតឲ្យបានស្អាត និងមានសុវត្ថិភាពសម្រាប់អ្នកស្នាក់នៅរស់នៅ។ 22 C.C.R. § 80088(e)(1-3)។

បន្ទប់គេង អាចមិនមានអ្នកស្នាក់នៅច្រើនជាង 2 នាក់ នៅក្នុងបន្ទប់មួយ នោះទេ។ 22 C.C.R § 85087(a)(1)។ ប្រសិនបើមានផ្តល់ជូនបន្ទប់គ្រែពីរ ឬបន្ត អ្នកចង់ស្នាក់នៅក្នុងបន្ទប់គ្រែមួយ ដូចនេះ មន្ទីរស្នាក់នៅនិងថែទាំ អាចគិត ប្រាក់សម្រាប់ថ្លៃបន្ទប់គ្រែមួយនោះ។ ការនេះនឹងត្រូវចងក្រងជាឯកសារនៅ ក្នុងកិច្ចព្រមព្រៀងចូលស្នាក់នៅរបស់អ្នក។ 22 C.C.R § 85060(a)(2)។ បន្ទប់ គេងរបស់អ្នក គប្បីមានបំពាក់គ្រឿងសង្ហារឹម ដោយមានគ្រែគេងមួយ ក៏ដូចជា កៅអី កូនទូរ និងអំពូលចង្កៀងជាដើម។ ប្រសិនបើស្នាក់នៅក្នុងបន្ទប់រួមគ្នា អ្នកស្នាក់នៅទាំងពីរនាក់អាចប្រើប្រាស់កូនទូរមួយរួមគ្នាបាន។ អ្នកគប្បីមាន

កន្លែងដាក់ទូរស័ព្ទសម្លៀកបំពាក់ និងទូរទៅម្សិរៀបចំដាក់សម្លៀកបំពាក់និងសម្ភារៈ ប្រើប្រាស់ផ្ទាល់ខ្លួន។ អ្នកក៏ត្រូវទទួលបានកម្រាលពូកនិងស្រោមខ្នើយស្អាត រួមទាំងកន្សែងពោះគោ កន្សែងជូតមុខនិងខ្លួន ក្រដាសបន្ទប់ទឹក ថ្នាំដុស ធ្មេញ ប្រាសដុសធ្មេញ ក្រាស់សិតសក់ និងសម្ភារៈអនាម័យស្រីជាដើម។ 22 C.C.R. § 85088(c)(1-5)។ បន្ទប់ទឹក ត្រូវធំគ្រប់គ្រាន់ដើម្បីអាចដាក់ឧបករណ៍ ជំនួយអតិថិជន ដូចជាកៅអីរុញជាដើម។ 22 C.C.R § 85087(a)(2)។ បន្ទប់មួយ ដែលប្រើប្រាស់ជាទូទៅសម្រាប់គោលបំណងផ្សេងទៀត (ឧទាហរណ៍ បន្ទប់ទទួល ភ្ញៀវ) នឹងមិនត្រូវប្រើជាបន្ទប់គេងនោះទេ។ សាល ប្រអប់ជណ្តើរ ជាន់ដំបូល ជាន់ក្រោមដី និងហ្គារាស នឹងមិនត្រូវប្រើជាបន្ទប់គេងនោះទេ។ 22 C.C.R. § 85087(a)(2-3)។

ប្រសិនបើមន្ទីររបស់អ្នកដំណើរការកន្លែងបោកអ៊ុតនៅក្នុងកន្លែងដែលមាន សុវត្ថិភាព នោះត្រូវមានកន្លែងសម្រាប់អ្នកបោកសម្លៀកបំពាក់ អ៊ុតសម្លៀក បំពាក់ ឬប៉ះសម្លៀកបំពាក់របស់ខ្លួន។ 22 C.C.R § 85087(c)(1)។ ស្រោមពូក ខ្នើយនិងសម្លៀកបំពាក់ដែលឡាក់ ត្រូវដាក់នៅដាច់ដោយឡែកពីស្រោមពូកខ្នើ យនិងសម្លៀកបំពាក់ស្អាត។ 22 C.C.R. § 85087(c)(2)។

ត្រូវមានបង្គន់មួយ និងឡាបូលាងមុខមួយសម្រាប់អ្នកស្នាក់នៅប្រាំមួយ នាក់។ ត្រូវមានផ្កាឈូកមួយ ឬអាងដូតទឹកមួយសម្រាប់អ្នកស្នាក់នៅដប់នាក់។ បន្ទប់ទឹក ត្រូវមានទីតាំងស្ថិតនៅក្បែរបន្ទប់គេងរបស់អ្នកស្នាក់នៅ។ 22 C.C. R. § 85088(b)(1-4)។

ត្រូវមានចន្លោះទំនេរទាំងខាងក្នុងនិងខាងក្រៅអគារសម្រាប់អ្នកដើម្បីធ្វើ សកម្មភាពផ្សេងៗ។ ត្រូវមានកន្លែងប្រើប្រាស់រួមគ្នានៅក្នុងអគារ ដូចជាបន្ទប់ ទឹក កូនបន្ទប់ ឬបន្ទប់ធ្វើសកម្មភាពផ្សេងទៀត ដែលផ្តល់នូវកន្លែងទំនេរចាំបា ច់សម្រាប់សកម្មភាពនានា។ យ៉ាងហោចណាស់ត្រូវមានបន្ទប់នៅក្នុងអគារ ដែល ត្រូវផ្តល់ជូនសម្រាប់អ្នក ដើម្បីស្នាក់នៅ និងដើម្បីសួរសុខទុក្ខមិត្តភក្តិ និងសាច់ ញាតិ។ 22 C.C.R. §§ 85087.2(a), 85087(a)(1)។ កន្លែងធ្វើសកម្មភាពនៅក្រៅ អគារផ្សេងទៀត ត្រូវមានម្ហូប និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ 22 C.C.R. § 85087.3(a-b)។

ការរើចេញ

អ្នកមានសិទ្ធិក្នុងការរើចេញពីមន្ទីរស្នាក់នៅនិងថែទាំបាន ឲ្យតែវាស្របទៅតាមលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងអនុញ្ញាតឲ្យចូលស្នាក់នៅ។ 22 C.C.R § 85088(b)(4)។ ឧទាហរណ៍ កិច្ចសន្យាអនុញ្ញាតឲ្យចូលស្នាក់នៅរបស់អ្នក អាចតម្រូវឲ្យអ្នកបង្ហាញនូវបំណងរបស់អ្នកក្នុងការរើចេញជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេល 30 ថ្ងៃ នៅមុនពេលអ្នកមានផែនការរើចេញ។ ប៉ុន្តែ នេះគឺអាស្រ័យលើមន្ទីរស្នាក់នៅនិងថែទាំរបស់អ្នក។

ការបណ្តេញចេញ

អ្នកមិនអាចត្រូវបានគេបណ្តេញចេញពីមន្ទីរថែទាំដោយគ្មានភស្តុតាងឯកសារណាមួយនោះទេ។ មិនថាអ្នកទទួលបានការជូនដំណឹងរយៈពេល 60 ថ្ងៃ 30 ថ្ងៃ ឬ 3 ថ្ងៃ នោះទេ ការជូនដំណឹងនោះត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ។ 22 C.C.R § 80068.5(a-b)។ នៅថ្ងៃតែមួយដែលអ្នកទទួលបានការជូនដំណឹងនេះ មន្ទីរថែទាំត្រូវធ្វើសំណៅថតចម្លងនៃការជូនដំណឹងនោះតាមប្រៃសណីយ៍ ឬទូរសារទៅកាន់អ្នកតំណាងដែលទទួលបានការអនុញ្ញាតរបស់អ្នក (ប្រសិនបើមាន)។ 22 C.C.R § 80068.5(d)។ អង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍នឹងធ្វើការស៊ើបអង្កេតលើមូលហេតុនៃការបណ្តេញចេញរបស់អ្នក ប្រសិនបើអ្នក ឬអ្នកតំណាងដែលទទួលបានការអនុញ្ញាតរបស់ស្នើសុំឲ្យមានការស៊ើបអង្កេតនេះ។ 22 C.C.R § 80068.5(f)។

I. ការជូនដំណឹងរយៈពេល 30 ថ្ងៃ ឬ 60 ថ្ងៃ អំពីការបណ្តេញចេញ

ការជូនដំណឹងជាលាយលក្ខណ៍អក្សររយៈពេល 30 ថ្ងៃ អនុញ្ញាតឲ្យធ្វើឡើង ប្រសិនបើអ្នកបានរស់នៅមន្ទីរស្នាក់នៅនិងថែទាំសម្រាប់ពេលតិចជាងមួយឆ្នាំ។ ប្រសិនបើអ្នកបានស្នាក់នៅមន្ទីរស្នាក់នៅនិងថែទាំសម្រាប់រយៈពេលច្រើនជាងមួយឆ្នាំ ឬទោះបីជាការជួលផ្ទះតាមខែក៏ដោយ រយៈពេលនៃការជូនដំណឹងនេះ គឺមានរយៈពេល 60 ថ្ងៃ។ ទាំងការជូនដំណឹងអំពីការបណ្តេញចេញរយៈពេល 30 និងការជូនដំណឹងអំពីការបណ្តេញចេញរយៈពេល 60 ថ្ងៃ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ។ 22 C.C.R § 80068.5(a)។ ការជូនដំណឹងនេះ ត្រូវរួមបញ្ចូលនូវមូលហេតុនៃការបណ្តេញចេញ ក៏ដូចជាកាលៈទេសៈ កាលបរិច្ឆេទ ទីកន្លែង និង

សាក្សីនៃព្រឹត្តិការណ៍ដែលនាំទៅរកការចេញសេចក្តីជូនដំណឹងអំពីការបណ្តេញចេញនេះ។ 22 C.C.R § 80068.5(c)។ មន្ទីរថែទាំ ក៏ត្រូវប្រគល់ជូននូវច្បាប់ថតចម្លងនៃការជូនដំណឹងជាលាយលក្ខណ៍អក្សររយៈពេល 30 ថ្ងៃ ទៅកាន់អង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍ ក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់អ្នកទទួលបានការជូនដំណឹងនេះ។ 22 C.C.R § 80068.5(e)។ មូលហេតុដែលមន្ទីរថែទាំផ្តល់ការជូនដំណឹងរយៈពេល 30 ថ្ងៃ ឬ 60 ថ្ងៃ រួមមាន៖

1. ការខកខានមិនបានបង់ប្រាក់ឈ្នួលក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទត្រូវបង់ប្រាក់។ 22 C.C.R § 80068.5(a)(1)។
2. ការខកខានមិនបានអនុវត្តតាមច្បាប់ បន្ទាប់ពីទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការរំលោភច្បាប់។ 22 C.C.R § 80068.5(a)(2)។ ឧទាហរណ៍នៃការរំលោភច្បាប់រួមមាន៖ ការទទួលទានគ្រឿងស្រវឹង ឬការសេពគ្រឿងញៀន ការបំពានបំពានផ្លូវភេទ ឬអាកប្បកិរិយាបំពានបំពាន អំពើហិង្សាដោយពាក្យសម្តី ឬអំពើហិង្សាលើរូបរាងកាយ ការគំរាមប្រើអំពើហិង្សាលើខ្លួនឯងឬអ្នកដទៃ ការប្រើប្រាស់ ឬការយករបស់របរអ្នកផ្សេងដោយគ្មានការអនុញ្ញាត និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
3. ការខកខានមិនបានអនុវត្តតាមគោលនយោបាយដែលអ្នកបានយល់ព្រមជាលាយលក្ខណ៍អក្សរនៅពេលអ្នកបានផ្លាស់ចូលមកនៅក្នុងមន្ទីរថែទាំ។ 22 C.C.R § 80068.5(a)(3)។
4. ការផ្លាស់ប្តូរនានានៅក្នុងផែនការតម្រូវការ និងគម្រោងសេវាកម្ម។ ប្រសិនបើការផ្លាស់ប្តូរនៅក្នុងផែនការរបស់អ្នកធ្វើឲ្យមន្ទីរថែទាំមិនអាចបំពេញបានតាមតម្រូវការរបស់អ្នក (ហើយអ្នកយល់ព្រមនឹងការផ្លាស់ប្តូរទាំងនេះ) នោះមន្ទីរថែទាំត្រូវផ្តល់ឱកាសដល់អ្នកដើម្បីស្វែងរកកន្លែងស្នាក់នៅថ្មីមួយទៀត។ 22 C.C.R § 80068.5(a)(4)។
5. ការខកខានមិនបានអនុវត្តតាមផែនការថែទាំស្ថានភាពសុខភាពដែលមានការដាក់កំហិត (Restricted Health Condition Care Plan) (ប្រសិនបើមាន)។ 22 C.C.R § 80068.5(a)(5)។
6. ការផ្លាស់ប្តូរ ឬការលុបចោលអាជ្ញាប័ណ្ណរបស់មន្ទីរថែទាំ។ ប្រសិនបើមន្ទីរថែទាំបិទទ្វារ ឬផ្លាស់ប្តូរមនុស្សដែលខ្លួនផ្តល់សេវាជូន (ឧទាហរណ៍ ពី

មនុស្សពេញវ័យទៅជាមនុស្សចាស់) ដូចនេះ មន្ទីរថែទាំត្រូវផ្តល់ជូនអ្នក
នូវការជូនដំណឹងរយៈពេល 30 ថ្ងៃ អំពីការបណ្តេញចេញនេះ។ 22 C.C.R
§ 80068.5(a)(6)។

II. ការជូនដំណឹងរយៈពេល 3 ថ្ងៃ អំពីការបណ្តេញចេញ

មានតែតាមមូលហេតុដែលត្រឹមត្រូវ និងដោយមានការយល់ព្រមជាលាយ
លក្ខណ៍អក្សរពីអង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍ទេ ដែល
មន្ទីរថែទាំអាចបណ្តេញអ្នកចេញដោយប្រើការជូនដំណឹងរយៈពេលបីថ្ងៃ។ 22
C.C.R § 80068.5(b)។ មន្ទីរថែទាំ ត្រូវផ្តល់នូវការជូនដំណឹងទៅអ្នកជា
លាយលក្ខណ៍អក្សរ ហើយត្រូវរួមបញ្ចូលនូវមូលហេតុនៃការបណ្តេញចេញ និង
កាលៈទេសៈ កាលបរិច្ឆេទ ទីកន្លែង និងសាក្សីនៃព្រឹត្តិការណ៍ដែលនាំទៅរកការ
ចេញសេចក្តីជូនដំណឹងអំពីការបណ្តេញចេញនេះ។ 22 C.C.R § 80068.5(c)។
អាចមានមូលហេតុល្អ ប្រសិនបើអាកប្បកិរិយាណាមួយគំរាមកំហែងដល់
សុខភាពនិងសុវត្ថិភាពផ្លូវចិត្ត និង/ឬសុខភាពផ្លូវកាយរបស់អ្នកផ្ទាល់ ឬ
សុខភាពនិងសុវត្ថិភាពផ្លូវចិត្ត និង/ឬសុខភាពផ្លូវកាយរបស់អ្នកដទៃនៅក្នុង
មន្ទីរថែទាំ។ 22 C.C.R § 80068.5(b)(1)។

III. ច្បាប់ស្តីពីភតិបតី/ភតិកៈដែលអនុវត្ត

គោលការណ៍គ្រឹះនៃច្បាប់ស្តីពីភតិបតី/ភតិកៈ អនុវត្តចំពោះអង្គភាពផ្តល់អាជ្ញា
ប័ណ្ណសម្រាប់ការថែទាំសហគមន៍នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ច្បាប់របស់រដ្ឋដែលគ្រប់
គ្រងលើអចលនទ្រព្យជួល អនុវត្តចំពោះ “គ្រប់បុគ្គលទាំងអស់ដែលជួលចំណែក
ទ្រព្យឯកជនស្នាក់នៅ ដែលមានទីតាំងនៅក្នុងរដ្ឋនេះ រួមទាំងភតិកៈ អ្នកជួល
អ្នកស្នាក់នៅ អ្នកជួលផ្ទះ និងមនុស្សផ្សេងទៀត ក៏ប៉ុន្តែត្រូវកំណត់ឈ្មោះ។”
C.I.V § 1940(a)។ ហេតុនេះ វិធីតែមួយគត់ដែលមន្ទីរថែទាំរបស់អ្នក អាច
បណ្តេញអ្នកចេញពីផ្ទះដោយស្របច្បាប់ គឺតាមរយៈចំណាត់ការនៃការឃុំខ្លួនមិន
ស្របច្បាប់។ ភតិបតី មិនអាចប្រើប្រាស់ដំណោះស្រាយផ្ទាល់ខ្លួន ដូចជាការ
ចាក់សោមិនឱ្យអ្នកចូល ឬរើរបស់របរអ្នកចេញនោះទេ។ C.I.V. § 789.3

IV.ប្រសិនបើអ្នកមានអារម្មណ៍ថា មន្ទីរស្នាក់នៅនិងថែទាំរបស់អ្នក បានផ្តល់ជូននូវការជូនដំណឹងអំពីការបណ្តេញចេញមិនត្រឹមត្រូវ

អ្នកមានសិទ្ធិក្នុងការការពារការបណ្តេញអ្នកចេញនៅក្នុងតុលាការ ប្រសិនបើអ្នកគិតថាមានអ្វីមួយនៅក្នុងនីតិវិធីអនុវត្តពុំត្រឹមត្រូវជាមួយនឹងការបណ្តេញចេញ ពុំមាន “មូលហេតុត្រឹមត្រូវ” សម្រាប់ការបណ្តេញអ្នកចេញ ឬការបណ្តេញអ្នកចេញ ត្រូវបានធ្វើឡើងជាការសងសឹកនឹងអ្វីដែលអ្នកបានធ្វើ។ សូមមើលជាទូទៅ C.C.P. § 1170។ ពុំមានអ្នកណាម្នាក់ដែលអាចដកអ្នកចេញពីមន្ទីរថែទាំបានទេ ឬផ្លាស់ប្តូរសោ ឬវេសម្ការៈផ្ទាល់ខ្លួនរបស់អ្នកចេញ នៅពេលអ្នកអនុវត្តតាមនីតិវិធីផ្លូវច្បាប់ទាំងនេះឡើយ។ C.I.V. § 789.3។ ប្រសិនបើអ្នកចាញ់ក្តីក្នុងសវនាការនេះ តុលាការអាចចេញដីកាស្របច្បាប់ឱ្យអ្នកចាកចេញពីមន្ទីរថែទាំនេះ។ C.C.P. § 1174។

សម្រាប់ព័ត៌មានបន្ថែមអំពីការការពារខ្លួនអ្នកប្រឆាំងនឹងការបណ្តេញចេញមិនស្របច្បាប់ សូមមើលខិត្តប័ណ្ណព័ត៌មានរបស់ Disability Rights California [សិទ្ធិរបស់អ្នក! ការការពារខ្លួនអ្នកប្រឆាំងនឹងស្ថានភាពរស់នៅគ្មានសុវត្ថិភាព និងការបណ្តេញចេញ](#) (ឯកសារបោះពុម្ពផ្សាយលេខ 5501.01)។

នីតិវិធីដាក់ពាក្យបណ្តឹង

I. អង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍

អ្នកអាចទូរសព្ទ ឬអ៊ីម៉ែលទៅកាន់អង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍ដោយផ្ទាល់ ប្រសិនបើអ្នកមានអារម្មណ៍ថា សិទ្ធិរបស់អ្នកនៅមន្ទីរស្នាក់នៅនិងថែទាំ ត្រូវបានគេរំលោភបំពាន។ អ្នកត្រូវផ្តល់ឈ្មោះ អាសយដ្ឋាន និងលេខហ្វ្រូនត្រូផ្តល់របស់មន្ទីរស្នាក់នៅនិងថែទាំនោះ។ អ្នកគប្បីផ្តល់នូវខ្លឹមសារពេញលេញតាមដែលអាចធ្វើទៅបានអំពីសិទ្ធិណាមួយដែលត្រូវបានគេរំលោភបំពាន ពេលវេលា របៀប អ្នកដែលប្រព្រឹត្តិល្មើសនោះ និង (បើមាន) អ្នកណាម្នាក់ផ្សេងទៀតបានឃើញអំពីការរំលោភបំពាននោះ។ អង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍ ត្រូវធ្វើការត្រួតពិនិត្យនៅនឹងកន្លែងក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីទទួលបានពាក្យបណ្តឹង។ អ្នកអាចទាក់ទងទៅខ្សែទូរសព្ទទាន់ហេតុការណ៍ផ្នែកពាក្យបណ្តឹងអង្គភាពផ្តល់អាជ្ញាប័ណ្ណសម្រាប់ការថែទាំសហគមន៍

ន៍ ដោយទូរសព្ទទៅលេខ 1-844-LET-US-NO (1-844-538-8766) ឬដោយ អ៊ីម៉ែលទៅ letusno@dss.ca.gov។

II. អ្នកតស៊ូមតិពលរដ្ឋ និងអ្នកតស៊ូមតិសិទ្ធិអ្នកជំងឺនៅក្នុងមូលដ្ឋាន

អ្នកក៏អាចទូរសព្ទទៅផ្នែកតស៊ូមតិសិទ្ធិអ្នកជំងឺ ឬអ្នកតស៊ូមតិពលរដ្ឋសម្រាប់ ការថែទាំរយៈពេលវែង ប្រសិនបើអ្នកត្រូវការដាក់ពាក្យបណ្តឹងអំពីការរំលោភ សិទ្ធិណាមួយ។

អ្នកអាចស្វែងរកបញ្ជីកម្មវិធីអ្នកតស៊ូមតិពលរដ្ឋនៅក្នុងមូលដ្ឋាន (Local Ombudsman Programs) នៅតាមខោនធី នៅ [គេហទំព័ររបស់នាយកដ្ឋាន ពលរដ្ឋចាស់ជរាដ្ឋកាលីហ្វ័រញ៉ា \(California Department of Aging\)](#)។ អ្នកក៏អាច ទូរសព្ទទៅអ្នកតស៊ូមតិពលរដ្ឋសម្រាប់ការថែទាំរយៈពេលវែង តាម CRISISline តាមរយៈលេខ 1-800-231-4024 ដែលអាចទាក់ទងបាន 24 ម៉ោង ក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលយកពាក្យបណ្តឹងពីអ្នកស្នាក់ នៅក្នុងមន្ទីរថែទាំរយៈពេលវែង។

Disability Rights California បង្កើត [សៀវភៅលេខទូរសព្ទអ្នកតស៊ូមតិសិទ្ធិអ្នក ជំងឺមួយក្បាល](#) ដែលអ្នកអាចចូលទៅរកបាននៅតាមប្រព័ន្ធអនឡាញ។ អ្នកក៏ អាចស្វែងរកព័ត៌មានទំនាក់ទំនងសម្រាប់ PRA ក្នុងមូលដ្ឋានរបស់ ដោយទាក់ ទងទៅកាន់នាយកដ្ឋានសុខភាពផ្លូវចិត្ត (Department of Mental Health) នៃ ខោនធីរបស់អ្នក។

III. សេវាគាំពារមនុស្សពេញវ័យ

ខោនធីនីមួយៗនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាមានទីភ្នាក់ងារសេវាគាំពារមនុស្សពេញ វ័យ ដែលធ្វើការស៊ើបអង្កេតលើរបាយការណ៍នៃការរំលោភបំពានលើមនុស្សចាស់ (60+) និងមនុស្សពេញវ័យមិនឯករាជ្យ (អ្នកដែលមានពិការភាពនៅអាយុ ចន្លោះពី 18-64 ឆ្នាំ) ដែលរស់នៅក្នុងផ្ទះឯកជន អាជ្ញាធរមិន សណ្ឋាគារ ឬមន្ទីរ ពេទ្យ។ អ្នកអាចស្វែងរកព័ត៌មានទំនាក់ទំនងទៅកាន់ [ទីភ្នាក់ងារសេវាគាំពារ មនុស្សពេញវ័យ](#) នៅលើគេហទំព័រនាយកដ្ឋានសេវាសង្គម (Department of Social Services)។

IV. ការរើសអើងសម្រាប់ការស្នាក់នៅ

អ្នកមានសិទ្ធិរួចផុតពីការរើសអើងដោយបុគ្គលិក ឬបុគ្គលផ្សេងទៀត។ គ្មាននរណាម្នាក់ អាចចាត់ទុកបញ្ហាជាតិសាសន៍ ពណ៌សប្បុរសាសនា ជាតិកំណើត ភេទ ទំនោរភេទ ពិការភាព ឬអាយុ ថាជាកត្តាក្នុងការរារាំងអ្នកមិនឲ្យទទួលបានការដាក់បញ្ចូលឲ្យស្នាក់នៅ ឬទទួលបានសេវាផ្សេងៗ ឬការអនុវត្តសិទ្ធិរបស់អ្នកនោះទេ G.O.V. § 12955។ ប្រសិនបើអ្នកគិតថា អ្នកគឺជាជនរងគ្រោះម្នាក់នៃការរើសអើងសម្រាប់ការស្នាក់នៅ អ្នកអាច៖

1. សហការជាមួយភតិបតី អ្នកទិញ ឬម្ចាស់អចលនទ្រព្យ
2. ដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានលំនៅដ្ឋាននិងការងារស្មើភាពគ្នារដ្ឋកាលីហ្វ័រញ៉ា (California Department of Fair Employment and Housing, DFEH)
3. ដាក់ពាក្យបណ្តឹងជាមួយក្រសួងលំនៅដ្ឋាននិងអភិវឌ្ឍន៍ជនបទសហរដ្ឋអាមេរិក (U.S. Department of Housing and Urban Development, HUD)
4. ការដាក់បណ្តឹង

សម្រាប់ព័ត៌មានបន្ថែមអំពីការតវ៉ានឹងការរើសអើងផ្នែកលំនៅដ្ឋាន សូមមើល [ខិត្តប័ណ្ណព័ត៌មានរបស់ Disability Rights California ៖ ការរើសអើងផ្នែកលំនៅដ្ឋានលើមូលដ្ឋាននៃពិការភាព](#) (ឯកសារបោះពុម្ពផ្សាយលេខ F108.01)។

[យើងចង់ស្តាប់មតិយោបល់របស់លោកអ្នក! សូមបំពេញការស្នងមតិដូចខាងក្រោមនេះអំពីឯកសារបោះពុម្ពផ្សាយរបស់យើង និងសូមឲ្យយើងដឹងថា តើសកម្មភាពដែលយើងកំពុងធ្វើនេះមានលក្ខណៈដូចម្តេច។](https://docs.google.com/forms/d/1d6ezTI2M5UMAWU66exLbc1SQ9wDPzvtuS3AGR4-cgwE/viewform?c=0&w=1)
<https://docs.google.com/forms/d/1d6ezTI2M5UMAWU66exLbc1SQ9wDPzvtuS3AGR4-cgwE/viewform?c=0&w=1>

ដើម្បីទទួលបានជំនួយផ្នែកច្បាប់សូមហៅទៅលេខ 800-776-5746 ឬបំពេញ [សំណុំបែបបទស្នើសុំជំនួយ](#)។ សម្រាប់គោលបំណងផ្សេងទៀត សូមហៅទូរសព្ទទៅកាន់ 916-504-5800 (រដ្ឋកាលីហ្វ័រញ៉ាកាតខាងជើង) 213-213-8000 (រដ្ឋកាលីហ្វ័រញ៉ាកាតខាងត្បូង)។

Disability Rights California ត្រូវបានផ្តល់មូលនិធិដោយប្រភពផ្សេងៗគ្នាជាច្រើន សម្រាប់បញ្ជីឈ្មោះម្ចាស់មូលនិធិពេញលេញ សូមចូលទៅកាន់ <http://www.disabilityrightsca.org/Documents/ListofGrantsAndContracts.html>